


ព្រះគម្ពីរសំរាប់កុមារ
សូមបង្ហាញជូន

ដើមកំណើតនៃសេចក្តីទុក្ខ ព្រួយរបស់មនុស្ស



និពន្ធដោយ៖ Edward Hughes

បកប្រែដោយ៖ www.christian-translation.com

ធ្វើការពន្យល់ដោយ៖ Byron Unger; Lazarus
Alastair Paterson

កែសម្រួលដោយ៖ M. Maillot; Tammy S.

រឿងទី ២ នៃ ៦០

www.M1914.org

Bible for Children, PO Box 3, Winnipeg, MB R3C 2G1 Canada

អាជ្ញាប័ណ្ណ៖ លោកអ្នកមានសិទ្ធិក្នុងការថតចម្លង ឬបោះពុម្ពរឿងនេះបាន
តែលោកអ្នកមិនអាចយកវាទៅលក់បានទេ។

ភាសាខ្មែរ

Khmer

ព្រះជាម្ចាស់បានបង្កើតគ្រប់យ៉ាង!
ពេលទ្រង់បង្កើតមនុស្សដំបូងមកគឺលោក
អាដាម, គេបានរស់នៅក្នុងសួនអឺដេន
ជាមួយប្រពន្ធរបស់គេ, អ៊ីវ។ ពួកគេរស់
នៅយ៉ាងមានសុភមង្គលក្រោមបង្កាប់
របស់ព្រះ ហើយរីករាយនឹង
វត្ថុមានរបស់ទ្រង់ រហូតដល់
ថ្ងៃមួយ...

សត្វពស់បានសួរទៅ
អ៊ីវថា “តើព្រះជាម្ចាស់
ហាមមិនអោយបរិភោគ
ពីគ្រប់ដើមឈើមែនទេ?”
អ៊ីវបានឆ្លើយថា “យើងអាចបរិភោគបាននូវផ្លែ
ឈើគ្រប់មុខ លើកលែងតែមួយ”។ “ប្រសិនបើ
យើងបរិភោគ ឬប៉ះផ្លែនោះ យើងនឹងស្លាប់។”
សត្វពស់បានសើចហើយ
និយាយថា “អ្នកនឹងមិន
ស្លាប់ទេ។ អ្នកនឹងក្លាយដូច
ជាព្រះ។” អ៊ីវចង់បានផ្លែពី
ដើមឈើនោះ។
នាងបាន
ស្លាប់តាមសត្វពស់
ហើយបានបរិភោគផ្លែនោះ។

1

2

បន្ទាប់ពីអ៊ីមិនគោរពតាមបង្គាប់
ព្រះហើយ នាងបាននាំអោយអា
ដាមបរិភោគផ្លែនោះដែរ។ អាដាម
គួរតែនិយាយថា “ទេ ខ្ញុំគោរពតាម
បន្ទូលរបស់ព្រះទៅអ៊ីវ តែគេមិន
បាននិយាយប្រកែក
នឹងអ៊ីវឡើយ។”




3



ពេលដែលអាដាម
និងអ៊ីវបានប្រព្រឹត្តអំពើបាប, ពួកគេ
ចាប់ផ្តើមមានភាពអៀនខ្មាស់។ ពួកគេបានដឹងថាពួក
គេនូវអាក្រក់នៅឡើយ ដូច្នេះហើយគេបានដេស្តិកឈើ
ធ្វើជាអៀម គ្របដណ្តប់លើខ្លួនពួកគេ ហើយលាក់ខ្លួន
ក្នុងគុម្ពព្រៃពីវត្តមានរបស់ព្រះ។

4

ពេលលាចត្រជាក់មួយ ព្រះទ្រង់បានយាងមកក្នុងសួនច្បារ។
ទ្រង់បានដឹងពីអ៊ីវដែលអាដាម និងអ៊ីវបានធ្វើ។
អាដាមបានបន្ទោសអ៊ីវ អ៊ីវបានបន្ទោសសត្វពស់។
ព្រះជាម្ចាស់បានមានបន្ទូលថា “សត្វពស់ត្រូវបាន
ដាក់បណ្តាសារហើយ ហើយវានឹងវារលើពោះ
របស់វាជារៀងរហូត។ ហើយចំណែកស្ត្រីវិញ
នឹងមានការឈឺចាប់ពេលបង្កើតកូន។”
“អាដាមដោយសារអំពើបាបរបស់អែង
ដីនឹងត្រូវដាក់បណ្តាសារ។
អែងនឹងទទួលផលពីដី
បានដោយនឿយ
ហត់បំផុត។”




5

ព្រះជាម្ចាស់បានបណ្តេញអាដាម
និងអ៊ីវចេញ

ពីសួនដ៏អស្ចារ្យ។

ដោយសារពួកគេបានប្រព្រឹត្តអំពើបាប ពួក
គេត្រូវបានបំបែកចេញពីជីវិតដែលទំនុក
បម្រុងដោយព្រះជាម្ចាស់! ព្រះជាម្ចាស់
បានដាក់ដាវអណ្តាតភ្លើងដើម្បី
ការពារកុំអោយពួកគេចូលមកវិញ
បាន។ ព្រះបានធ្វើអារពិស្សែកសត្វ
សម្រាប់អាដាម និងអ៊ីវ។ តើព្រះជា
ម្ចាស់បានស្នែកនោះពីណាមក?



6

កន្លងក្រោយមក អាដាម និងអ៊ីវ បានបង្កើតជាគ្រួសារមួយ។
កូនប្រុសទីមួយរបស់ពួកគេ “កាអ៊ុន” គឺជាអ្នកចម្លែង
ម្នាក់។ កូនប្រុសទីពីររបស់ពួកគេ, អាប៊ែល គឺជាអ្នកគង្វាល
ចៀម។




7

ថ្ងៃមួយ កាអ៊ុនបានយកបន្លែមួយចំនួនជាដង្ហាយដល់ព្រះ
ជាម្ចាស់ ចំណែកអាប៊ែលវិញក៏បានយកសត្វចៀមមួយ
ចំនួនដែលល្អបំផុតរបស់គាត់ជាដង្ហាយដល់ព្រះជាម្ចាស់ដែរ។
ព្រះជាម្ចាស់ពេញចិត្តនឹងដង្ហាយរបស់អាប៊ែល។




8

ព្រះជាម្ចាស់មិនពេញចិត្តនឹងដង្ហោយរបស់កាអ៊ីនទេ។ កាអ៊ីនមានចិត្តខឹងសម្បារ។ ប៉ុន្តែព្រះជាម្ចាស់បានមានបន្ទូលថា “ប្រសិនបើអែងធ្វើនូវអ្វីដែលក្រឹមត្រូវនោះ តើនរណាទៅដែលមិនទទួលយកអែង?”



9

កំហឹងរបស់កាអ៊ីនមិនបានរលាយបាត់ទេ។ មួយរយៈពេលក្រោយមកនៅទីវាលគេបានវាយប្រហារអាប៊ែលហើយសម្លាប់អាប៊ែល។



10

ព្រះជាម្ចាស់បានមានបន្ទូលទៅកាអ៊ីន។ “តើប្អូនប្រសររបស់អែង អាប៊ែលនៅឯណា?” កាអ៊ីនបាននិយាយកុហកថា “ខ្ញុំមិនដឹងទេ “ខ្ញុំមិនមែនម៉ែដោះរបស់ប្អូនខ្ញុំទេ?” ព្រះជាម្ចាស់បានដាក់ទោសកាអ៊ីន ដោយដកយកសមត្ថភាពរបស់គេក្នុងការដាំដំនាំហើយធ្វើអោយគេក្លាយជាជនអនាថា។



11

កាអ៊ីនបានចាកចេញពីវិភូមានរបស់ព្រះ។ គេបានរៀបការនឹងកូនស្រីម្នាក់របស់អាដាម និងអ៊ីវ។ ពួកគេបានបង្កើតជាគ្រួសារមួយ។ មិនយូរប៉ុន្មាន កូនចៅ ចៅទូតរបស់កាអ៊ីនក៏មានគ្នាច្រើនពេញក្នុងទីក្រុងមួយដែលពួកគេបានកសាងឡើង។



12

ទន្ទឹមគ្នានេះដែរ គ្រួសាររបស់អាដាម និងអ៊ីវក៏ចេះតែចម្រើនច្រើនឡើងយ៉ាងឆាប់រហ័ស។ នៅជំនាន់នោះ មនុស្សរស់នៅបានអាយុវែងជាងនៅជំនាន់ឥឡូវនេះ។




13

នៅពេលដែលកូនប្រុសរបស់នាងល្មោះ សិតបានកើតមក, អ៊ីវបាននិយាយថា “ព្រះជាម្ចាស់អោយសិតមកខ្ញុំអោយមកជំនួសអាប៊ែល។” សិតជាមនុស្សរបស់ព្រះដែលបានរស់នៅបានដល់អាយុ៩១២ឆ្នាំ ហើយមានកូនជាច្រើននាក់។




14

នៅក្នុងលោកនេះ ចំនួនមនុស្សកាន់តែ
ច្រើនឡើង ហើយកាន់តែអាក្រក់ឡើង
ពីមួយដំណាច់មួយដំណាច់។ នៅទីបំផុត
ព្រះជាម្ចាស់បានសំរេចចិត្តបំផ្លាញ
មនុស្សជាតិ ហើយ...




15

...និងគ្រប់សត្វព្រៃ និងបក្សាបក្សីទាំង
អស់។ ព្រះជាម្ចាស់សោកស្តាយណាស់
ដែលទ្រង់បង្កើតមនុស្សមក។ ប៉ុន្តែ
មនុស្សម្នាក់បានធ្វើអោយព្រះ
ជាម្ចាស់ពេញព្រះ
ហឫទ័យ...។




16

បុរសម្នាក់នោះឈ្មោះ ណូអា។ ណូអា
ជាកូនចៅជំនាន់ក្រោយរបស់សិក,
ណូអាជាមនុស្សត្រឹមត្រូវ និងគ្មាន
កន្លែងទាស់ឡើយ។ គេបានដើរ
ជាមួយព្រះជាម្ចាស់។



17

គេក៏បានបង្រៀនកូនប្រុសទាំងបីនាក់របស់គេអោយ
គោរពព្រះជាម្ចាស់ផងដែរ។ ពេលនេះព្រះជាម្ចាស់
បានមានគំរោងប្រើណូអាដោយមធ្យោបាយ
ដ៏ចម្លែក ហើយជាមធ្យោបាយ
ដ៏ពិសេសមួយ។



18

ដើមកំណើតនៃសេចក្តីទុក្ខព្រួយរបស់មនុស្ស
រឿងមួយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់, ព្រះគុម្ពីរ,
អាចរកឃើញនៅក្នុង
លោកុប្បត្តិ ៣-៦

"ការបើកសម្តែងនូវព្រះបន្ទូលទ្រង់ផ្តល់នូវពន្លឺ"
ទំនុកតម្កើង ១១៩: ១៣០



ព្រះអង្គជ្រាបថា យើងបានប្រព្រឹត្តអំពើអាក្រក់ ដែលទ្រង់ហៅការទាំង
នោះថាអំពើបាប។ ទោសនៃអំពើបាបគឺសេចក្តីស្លាប់។

ព្រះទ្រង់ស្រឡាញ់យើងខ្លាំងណាស់ ដល់ម៉្លេះហើយបានជាទ្រង់បានចាក់
ព្រះយេស៊ូដែលជាព្រះរាជបុត្រាតែមួយរបស់ព្រះអង្គអោយមកសុគត
នៅលើឈើឆ្កាង ហើយបង់ថ្លៃនៃទោសនោះជំនួសយើង។ ព្រះយេស៊ូ
បានរស់ពីសុគតឡើងវិញ ហើយបានយាងត្រលប់ទៅស្ថានសួគ៌។ ពេល
នេះព្រះអង្គអាចអភ័យទោសរាល់អំពើបាបរបស់យើងបានហើយ។

ប្រសិនបើអ្នកចង់បែរចេញពីអំពើបាបរបស់អ្នក អ្នកត្រូវទូលទៅកាន់
ព្រះអង្គថា: ព្រះអង្គអើយ ទូលបង្គំដើរហើយថា ព្រះយេស៊ូបានសុគត
ជំនួសខ្ញុំ ហើយទ្រង់បានរស់ឡើងវិញពីសេចក្តីស្លាប់។ សូមទ្រង់ចូលមក
ក្នុងជីវិតរបស់ទូលបង្គំ ហើយអភ័យទោសចំពោះអំពើបាបរបស់ទូល
បង្គំ ដើម្បីអោយទូលបង្គំអាចមានជីវិតថ្មីនាពេលឥឡូវនេះបាន ហើយ
បន្ទាប់មកនឹងបានទៅនៅជាមួយទ្រង់ជារៀងរហូត។ សូមជួយទូល
បង្គំអោយរស់នៅសំរាប់ទ្រង់ ដូចជាបុត្ររបស់ទ្រង់។
អាមែន។ យូហាន ៣:១៦

សូមអានព្រះគុម្ពីរ ហើយអធិដ្ឋានទូលទៅកាន់ព្រះជារៀងរាល់ថ្ងៃ!